

ការធ្វើតេស្តជំងឺកូវីដ-១៩ COVID-19 ដោយឥតគិតថ្លៃ



ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ | មានសេវាកម្មបកប្រែភាសា
មិនចាំបាច់មានការធានារ៉ាប់រងសុខភាពទេ ប៉ុន្តែប្រសិនបើមាន សូមយកមកជាមួយផង



តើអ្នកមានរោគសញ្ញាជំងឺកូវីដ-១៩ ដូចជាក្អក, គ្រុនក្តៅ
ឬបាត់បង់រសជាតិឬក្លិនថ្លើងដែរឬទេ? តើអ្នកបាននៅជិតអ្នកកើតជំងឺកូវីដ-
១៩ ឬទេ? សូមតេស្តមើលជំងឺកូវីដ-១៩ ភ្លាម។

សូមចុះឈ្មោះតាមអនឡាញ (ជាភាសាអង់គ្លេស) តាមរយៈ: kingcounty.gov/covid/testing ឬទូរស័ព្ទទៅ លេខ
(206) 477-3977 នៅថ្ងៃណាក៏បាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៧ ល្ងាច (មានអ្នកបកប្រែភាសា) ។
សូមកត់សម្គាល់៖ នេះគឺសម្រាប់តែដាក់ណាត់មកធ្វើតេស្តតែប៉ុណ្ណោះ។ ដើម្បីស្វែងយល់បន្ថែមអំពី
ការដាក់ណាត់មកចាក់វ៉ាក់សាំង សូមចូលមើលគេហទំព័រ kingcounty.gov/vaccine.

ទីតាំងអចិន្ត្រៃយ៍ក្នុងតំបន់ King County:

Auburn – Boeing */+
2400 Perimeter Rd, Auburn 98001
ថ្ងៃច័ន្ទ - សៅរ៍ 8:30 ព្រឹក – 5:30 ល្ងាច

Bellevue – Bellevue College */+
2645 145th Ave SE, Bellevue 98007
ថ្ងៃច័ន្ទ - សៅរ៍ 9:00 ព្រឹក – 5:00 ល្ងាច

Enumclaw – Enumclaw Middle School */+
550 Semanski St S. Enumclaw, WA 98022
ថ្ងៃច័ន្ទ អង្គារ ព្រហស្បតិ៍ សុក ថ្ងៃសុក្រ
11:00 ព្រឹក – 7:00 ល្ងាច

Federal Way – Aquatics Center */+
650 SW Campus Dr, Federal Way 98023
ថ្ងៃច័ន្ទ - សៅរ៍ 9:30 ព្រឹក – 5:30 ល្ងាច

Renton – HealthPoint */+
805 SW 10th St, Renton 98057
ថ្ងៃច័ន្ទ - ថ្ងៃសុក្រ 8:15 ព្រឹក – 6:15 ល្ងាច
សៅរ៍ 8:15 ព្រឹក – 4:15 ល្ងាច

SeaTac – Angle Lake **/+
19639 28th Ave S, SeaTac, 98188
ថ្ងៃច័ន្ទ - សៅរ៍ 9:30 ព្រឹក – 5:30 ល្ងាច

Tukwila – ព្រះវិហារនៅក្បែរចិញ្ចើមផ្លូវ */+
3455 South 148th St, Tukwila 98168
ថ្ងៃច័ន្ទ - សៅរ៍ 9:30 ព្រឹក – 5:30 ល្ងាច

Kent/Des Moines **/+
23221 Pacific Hwy S, Kent 98032
ច័ន្ទ – សៅរ៍, 9:00ព្រឹក – 5:30ល្ងាច

* អ្នកពិការអាចបើកឡានចូលធ្វើតេស្តបាន. **អ្នកពិការអាចដើរចូលធ្វើតេស្តបាន. + មនុស្សម្នាក់ អាចស្នើសុំអ្នកបកប្រែភាសា
សាខាក៏ដោយឥតគិតថ្លៃ: SeattleDBSC.org

លទ្ធផលនៃការធ្វើតេស្តប្រហែលជាអាចចំណាយពេលរហូតដល់ 72 ម៉ោង។

ដើម្បីសួរសំណួរទាក់ទងនឹងជំងឺកូវីដ-១៩
សូមទាក់ទងមជ្ឈមណ្ឌលទូរស័ព្ទទូលបន្តកខាងជំងឺកូវីដ-១៩
របស់ក្រសួងសុខាភិបាលសាធារណៈនៅថ្ងៃណាក៏បាន ពីម៉ោង ៨ ព្រឹក - ម៉ោង ៧ ល្ងាច
តាមរយៈលេខ 206-477-3977 (មានសេវាកម្មបកប្រែភាសា).



ការធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី 13
ខែ តុលា ឆ្នាំ 2021